

សេចក្តីជូនដំណឹង

ជូន

និយោជក

សេចក្តីជូនដំណឹង

ជូន

និយោជក

The Commonwealth of Massachusetts

(ឧបទ្វីបម៉ាសាឈូសេត)

DEPARTMENT OF INDUSTRIAL ACCIDENTS

(ក្រសួងគ្រប់គ្រងគ្រោះថ្នាក់ឧស្សាហកម្ម)

Lafayette City Center, 2 Avenue de Lafayette, Boston, MA 02111-1750

(617) 727-4900 - www.mass.gov/dia

ដំបូងគេត្រូវបានចែងដោយច្បាប់នៅក្នុងម៉ាសាឈូសេត (Massachusetts General Law) ជំពូក 152 លេខសិរ 21, 22 និង 30 តាមរយៈនេះសូមជូនដំណឹងដល់អ្នកថា ខ្ញុំ (យើងខ្ញុំ) បានជំរុញការស្នើសុំជូននិយោជកដំបូងរបស់លោកលោកស្រី ជាយោបល់ក្រោមជំពូកដែលបានរៀបរាប់ខាងលើ តាមរយៈការធានាដំបូងជាមួយ :

ឈ្មោះក្រុមហ៊ុនធានាដំបូង

អាសយដ្ឋានក្រុមហ៊ុនធានាដំបូង

លេខបញ្ជូនសន្យាដំបូង

កាលបរិច្ឆេទមានប្រសិទ្ធភាព

ឈ្មោះភ្នាក់ងារធានាដំបូង

អាសយដ្ឋាន

លេខទូរស័ព្ទ

និយោជក

អាសយដ្ឋាន

មន្ត្រីតុលាការសហរដ្ឋអាមេរិកនិយោជកសេរីនិយោជក (ប្រសិនបើមាន)

កាលបរិច្ឆេទ

ការព្យាបាលវេជ្ជសាស្ត្រ

ក្រុមហ៊ុនធានាដំបូងដែលមានឈ្មោះដូចខាងលើ ត្រូវបានតម្រូវឱ្យមាននៅក្នុងករណីនៃការរំលោភបំពានច្បាប់ ដែលកកតចេញមកពី និងដោយសារ ការងារ ដើម្បីជំរុញនូវសេវានៅមន្ទីរពេទ្យ និងវេជ្ជសាស្ត្របានគ្រប់គ្រាន់ និងសមរម្យ ដោយយោងតាមបញ្ជាប្រកាសច្បាប់ស្តីពីសហរដ្ឋអាមេរិក (Workers' Compensation Act)។ សេចក្តីជូនដំណឹងនៃរបាយការណ៍ដំបូងលេខដំបូង (First Report of Injury) ត្រូវតែបានជូន ជូននិយោជកដំបូងរបស់លោកលោកស្រី និងនិយោជកអាចជ្រើសរើសគ្រូពេទ្យផ្ទាល់របស់ខ្លួន។ ចំណាយសេវាកម្មសមរម្យដែលបានជំរុញដោយគ្រូពេទ្យព្យាបាល និងត្រូវបង់ថ្លៃដោយក្រុមហ៊ុនធានាដំបូង ប្រសិនបើការព្យាបាលចាំបាច់ និងពាក់ព័ន្ធសមរម្យទៅនឹងការរំលោភបំពានច្បាប់និងការងារ។ តាមរយៈនេះនិយោជកត្រូវបានជូនដំណឹងថា នៅក្នុង ករណីក្រោយការយកចិត្តទុកដាក់នៅមន្ទីរពេទ្យ ក្រុមហ៊ុនធានាដំបូងបានប្រើប្រាស់ការយកចិត្តទុកដាក់ នេះនៅឯ

ឈ្មោះមន្ទីរពេទ្យ

អាសយដ្ឋាន

ត្រូវបានបិទជូនដោយនិយោជក